



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

09.10.23
G3496 F0044

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

លេខ.....០០៣.....អ.ស.ហ.ប្រក

ប្រកាស

ស្តីពី

វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្ម

បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន
- បានឃើញប្រកាសលេខ ០០៨ អ.ស.ហ.ប្រក ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋាន និងអង្គភាពក្រោមឱវាទរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
- យោងតាមការស្នើសុំរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

ប្រការ១._

ប្រកាសនេះ កំណត់វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ២._

ប្រកាសនេះ មានវិសាលភាពអនុវត្តលើរាល់សកម្មភាពពាក់ព័ន្ធអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣._

បច្ចេកសព្ទដែលប្រើប្រាស់ក្នុងប្រកាសនេះ ត្រូវបានកំណត់ដូចខាងក្រោម៖

- **ន.អ.ប.** សំដៅដល់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- **មន្ទីរ** សំដៅដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត
- **អាជ្ញាបណ្ណ** សំដៅដល់អាជ្ញាបណ្ណដែលចេញដោយ **ន.អ.ប.** ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន ឬសហគ្រាសណាមួយប្រកបអាជីវកម្មបញ្ចាំ និង/ឬប្រាតិភោគដោយអនុប្បទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
- **លិខិតអនុញ្ញាតអាជីវកម្ម** សំដៅដល់លិខិតអនុញ្ញាតដែលចេញដោយមន្ទីរ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន ឬសហគ្រាសណាមួយប្រកបអាជីវកម្មបញ្ចាំ និង/ឬប្រាតិភោគដោយអនុប្បទានស្របតាមលក្ខខណ្ឌ ដូចមានកំណត់ក្នុងប្រកាសនេះ
- **អ្នកទទួលបញ្ចាំ** សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណពី **ន.អ.ប.** ឬលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំពីមន្ទីរ
- **អ្នកទទួលប្រាតិភោគដោយអនុប្បទាន** សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណពី **ន.អ.ប.** ឬលិខិតអនុញ្ញាតអាជីវកម្មប្រាតិភោគដោយអនុប្បទានពីមន្ទីរ
- **អ្នកដាក់បញ្ចាំ** សំដៅដល់បុគ្គលដែលយកទ្រព្យទៅដាក់បញ្ចាំជាមួយអ្នកទទួលបញ្ចាំ ដើម្បីទទួលបានប្រាក់កម្ចី
- **អ្នកដាក់ប្រាតិភោគដោយអនុប្បទាន** សំដៅដល់បុគ្គលដែលយកទ្រព្យទៅដាក់ប្រាតិភោគដោយអនុប្បទានជាមួយអ្នកទទួលប្រាតិភោគដោយអនុប្បទាន ដើម្បីទទួលបានប្រាក់កម្ចី
- **ទុនអាជីវកម្មសរុប** សំដៅដល់ដើមទុន និងប្រភពទុនក្រៅពីដើមទុន ដែលបានប្រកាសជាមួយ **ន.អ.ប.** ។

ជំពូកទី២
ស្ថាប័នមានសមត្ថកិច្ច

ប្រការ៤._

ន.វ.ប. ជាស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងលើអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដូចមានកំណត់ក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អនុក្រឹត្យស្តីពីការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។

ប្រការ៥._

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត បំពេញតួនាទី ជាសេនាធិការជូន **ន.វ.ប.** លើការងារគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានខ្នាតតូច ដោយមានភារកិច្ចដូចខាងក្រោម៖

- ចេញលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន
- ត្រួតពិនិត្យ និងតាមដានសកម្មភាពអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដែលបានចេញលិខិតអនុញ្ញាតអាជីវកម្ម
- សហការជាមួយ **ន.វ.ប.** តាមការចាំបាច់ក្នុងការចុះត្រួតពិនិត្យសកម្មភាពអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានដែលមានលិខិតអនុញ្ញាតអាជីវកម្ម
- សហការជាមួយ **ន.វ.ប.** ឬអង្គភាពពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរាជធានី-ខេត្ត តាមការចាំបាច់ក្នុងការស្រាវជ្រាវ និងទប់ស្កាត់អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានដែលគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- សហការជាមួយ **ន.វ.ប.** តាមការចាំបាច់ក្នុងការផ្សព្វផ្សាយបទប្បញ្ញត្តិពាក់ព័ន្ធអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន
- អនុវត្តការងារផ្សេងទៀតតាមការណែនាំរបស់ **ន.វ.ប.** ។

ជំពូកទី៣

លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន

ប្រការ៦._

ការធ្វើអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានត្រូវបានបែងចែកជា ខ្នាតតូច ខ្នាតមធ្យម ខ្នាតធំកម្រិត១ និងខ្នាតធំកម្រិត២។

ការធ្វើអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានខ្នាតមធ្យម ខ្នាតធំកម្រិត១ និងខ្នាតធំកម្រិត២ ត្រូវមានអាជ្ញាបណ្ណពី **ន.វ.ប. ។**

ការធ្វើអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានខ្នាតតូច ត្រូវមានលិខិតអនុញ្ញាតអាជីវកម្ម ពីមន្ទីរ។

ប្រការ៧._

ក្រុមហ៊ុន ឬសហគ្រាសដែលស្នើសុំអាជ្ញាបណ្ណបញ្ចាំ និង/ឬប្រាតិភោគដោយអនុប្បទាន ត្រូវបំពេញ លក្ខខណ្ឌដូចខាងក្រោម៖

- ជានីតិបុគ្គលសញ្ជាតិខ្មែរ បានចុះបញ្ជីពាណិជ្ជកម្មស្របតាមច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- មានដើមទុនលើសពី ៤០.០០០.០០០ (សែសិបលាន) រៀលឡើងទៅ
- ដាក់ប្រាក់តម្កល់ធានាអាជីវកម្ម ១០ (ដប់) ភាគរយនៃដើមទុនដែលប្រកាសជាមួយ **ន.វ.ប.**
- ចុះបញ្ជីពន្ធដារស្របតាមច្បាប់ស្តីពីសារពើពន្ធ
- មានផែនការអាជីវកម្ម
- អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ត្រូវមានកម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈពាក់ព័ន្ធ ឬមានបទពិសោធន៍ពាក់ព័ន្ធទៅនឹងធុរកិច្ចស្រដៀងគ្នា ឬធ្លាប់បម្រើការងារក្នុងអាជីវកម្មបញ្ចាំ និង/ឬប្រាតិភោគដោយអនុប្បទាន
- លក្ខខណ្ឌផ្សេងទៀតតាមការកំណត់របស់ **ន.វ.ប. ។**

ប្រការ៨._

ក្រុមហ៊ុន ឬសហគ្រាសដែលស្នើសុំលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និង/ឬប្រាតិភោគដោយអនុប្បទាន ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ជានីតិបុគ្គលសញ្ជាតិខ្មែរ បានចុះបញ្ជីពាណិជ្ជកម្មស្របតាមច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- មានដើមទុនចាប់ពី ២០.០០០.០០០ (ម្ភៃលាន) រៀល ដល់ ៤០.០០០.០០០ (សែសិបលាន) រៀល
- ដាក់ប្រាក់តម្កល់ធានាអាជីវកម្ម ១០ (ដប់) ភាគរយនៃដើមទុនដែលប្រកាសជាមួយ **ន.វ.ប.**
- ចុះបញ្ជីពន្ធដារស្របតាមច្បាប់ស្តីពីសារពើពន្ធ
- មានផែនការអាជីវកម្ម
- អ្នកឈរឈ្មោះលើលិខិតអនុញ្ញាតអាជីវកម្ម ត្រូវមានកម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈពាក់ព័ន្ធ ឬមានបទពិសោធន៍ពាក់ព័ន្ធទៅនឹងធុរកិច្ចស្រដៀងគ្នា ឬធ្លាប់បម្រើការងារក្នុងអាជីវកម្មបញ្ចាំ និង/ឬប្រាតិភោគដោយអនុប្បទាន
- លក្ខខណ្ឌផ្សេងទៀតតាមការកំណត់របស់ **ន.វ.ប. ។**

ប្រការ៩._

ក្រុមហ៊ុន ឬសហគ្រាសដែលស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និង/ឬប្រាតិភោគ-
ដោយអនុប្បទាន ត្រូវភ្ជាប់ឯកសារតម្រូវដូចខាងក្រោម៖

- លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- លក្ខន្តិកៈក្រុមហ៊ុន និង/ឬវិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន ឬសហគ្រាស
- ឯកសារបញ្ជាក់ដើមទុន
- ឯកសារបញ្ជាក់ការដាក់ប្រាក់តម្កល់ធានាអាជីវកម្ម
- ឯកសារបញ្ជាក់ការបង់ពន្ធប៉ាតង់ប្រចាំឆ្នាំ
- ឯកសារផែនការអាជីវកម្ម
- លិខិតថ្កោលទោសរបស់អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- ឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម និង
ភាគហ៊ុនិក
- សញ្ញាបត្រ ឬវិញ្ញាបនបត្រថតចម្លងរបស់អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- ត្រូវមានសៀវភៅបន្ទុកតាមគំរូរបស់ **ន.អ.ប.**
- លក្ខខណ្ឌតម្រូវផ្សេងទៀតតាមការកំណត់របស់ **ន.អ.ប.** ។

ប្រការ១០._

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពី **ន.អ.ប.** ដែលមានបំណងបើកសាខា ត្រូវស្នើសុំការអនុញ្ញាត
ជាមុនពី **ន.អ.ប.** និងត្រូវបំពេញលក្ខខណ្ឌ និងឯកសារតម្រូវដូចមានកំណត់ក្នុងប្រការ៧ និងប្រការ៩
នៃប្រកាសនេះ ដើម្បីទទួលបានអាជ្ញាបណ្ណសាខា។

ប្រការ១១._

ន.អ.ប. ឬមន្ទីរ មានសិទ្ធិសម្រេចផ្តល់ ឬបដិសេធចំពោះការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត
អាជីវកម្មក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានសំណុំឯកសារពេញលេញ
និងត្រឹមត្រូវ។ **ន.អ.ប.** ឬមន្ទីរ មានសិទ្ធិចុះពិនិត្យទីតាំងអាជីវកម្មមុនពេលសម្រេចផ្តល់ ឬមិនផ្តល់អាជ្ញាបណ្ណ
ឬលិខិតអនុញ្ញាតអាជីវកម្ម។

ក្នុងករណីបដិសេធចំពោះការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម **ន.អ.ប.** ឬមន្ទីរ ត្រូវ
ជូនដំណឹងទៅក្រុមហ៊ុន ឬសហគ្រាសដែលបានស្នើសុំដោយបញ្ជាក់ហេតុផលជាលាយលក្ខណ៍អក្សរ។

ជំពូកទី៤
កិច្ចដំណើរការអាជីវកម្ម
ផ្នែកទី១
ដើមទុនអាជីវកម្ម

ប្រការ១២._

ក្រុមហ៊ុន ឬសហគ្រាស ត្រូវមានដើមទុនសម្រាប់អាជីវកម្មបញ្ចាំ និង/ឬប្រតិភោគដោយអនុប្បទាន ដូចខាងក្រោម៖

ក - អាជីវកម្មបញ្ចាំ រួមមាន៖

- | | | |
|---------------------|------------------------|---------------------------|
| - ខ្នាតតូច | : ត្រូវមានដើមទុនចាប់ពី | ២០ លានរៀល ដល់ ៤០ លានរៀល |
| - ខ្នាតមធ្យម | : ត្រូវមានដើមទុនលើសពី | ៤០ លានរៀល ដល់ ២០០ លានរៀល |
| - ខ្នាតធំ (កម្រិត១) | : ត្រូវមានដើមទុនលើសពី | ២០០ លានរៀល ដល់ ៨០០ លានរៀល |
| - ខ្នាតធំ (កម្រិត២) | : ត្រូវមានដើមទុនលើសពី | ៨០០ លានរៀល ឡើងទៅ |

ខ - អាជីវកម្មប្រតិភោគដោយអនុប្បទាន រួមមាន៖

- | | | |
|---------------------|------------------------|---------------------------|
| - ខ្នាតតូច | : ត្រូវមានដើមទុនចាប់ពី | ២០ លានរៀល ដល់ ៤០ លានរៀល |
| - ខ្នាតមធ្យម | : ត្រូវមានដើមទុនលើសពី | ៤០ លានរៀល ដល់ ២០០ លានរៀល |
| - ខ្នាតធំ (កម្រិត១) | : ត្រូវមានដើមទុនលើសពី | ២០០ លានរៀល ដល់ ៨០០ លានរៀល |
| - ខ្នាតធំ (កម្រិត២) | : ត្រូវមានដើមទុនលើសពី | ៨០០ លានរៀល ឡើងទៅ |

ប្រការ១៣._

ក្នុងករណីមានការប្រើប្រាស់ប្រភពទុនក្រៅពីដើមទុនដែលបានប្រកាសជាមួយ **ន.វ.ប.** ក្រុមហ៊ុន ឬសហគ្រាស ត្រូវស្នើសុំគោលការណ៍អនុញ្ញាតជាមុនពី **ន.វ.ប.** និងត្រូវស្ថិតក្រោមការត្រួតពិនិត្យ និង តាមដានពី **ន.វ.ប.** ។

វិធាន និងនីតិវិធីគ្រប់គ្រង និងតាមដានការប្រើប្រាស់ទុនអាជីវកម្មសរុប ត្រូវកំណត់ដោយបទប្បញ្ញត្តិ ដោយឡែក។

ផ្នែកទី២
ប្រាក់តម្កល់ធានាអាជីវកម្ម

ប្រការ១៤._

ក្រុមហ៊ុន ឬសហគ្រាសដែលស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវដាក់ប្រាក់តម្កល់ធានា អាជីវកម្មចំនួន ១០ (ដប់) ភាគរយ នៃដើមទុនដែលបានប្រកាសជាមួយ **ន.វ.ប.** ឬមន្ទីរ ទៅក្នុងគណនី របស់ **ន.វ.ប.** ។

ប្រការ១៥._

១.៥៥.២. ឬមន្ទីរ ត្រូវចេញលិខិតអនុញ្ញាត ឬលិខិតបដិសេធចំពោះការស្នើសុំដកប្រាក់តម្កល់ធានា អាជីវកម្ម ក្នុងរយៈពេលយ៉ាងយូរ ២១ (ម្ភៃមួយ) ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃបានទទួលលិខិតស្នើសុំ ដោយមានភ្ជាប់មកជាមួយនូវឯកសារតម្រូវផ្សេងៗគ្រប់ចំនួន និងបន្ទាប់ពីមានការចុះវាយតម្លៃជាក់ស្តែង ដល់ទីកន្លែងពី **១.៥៥.២.** ឬមន្ទីរ។

ផ្នែកទី៣

ការកែប្រែបទដ្ឋានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្ម

ប្រការ១៦._

ការផ្លាស់ប្តូរអាសយដ្ឋានអាជីវកម្ម នាមករណ៍ ភាគហ៊ុនិក សមាសភាពក្រុមប្រឹក្សាភិបាល កម្មវត្ថុ អាជីវកម្ម អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ការបង្កើនដើមទុន ឬការបន្ថយដើម ទុន ឬការបង្វែរដើមទុនអាជីវកម្ម ត្រូវស្នើសុំគោលការណ៍អនុញ្ញាតជាមុនពី **១.៥៥.២.** ឬមន្ទីរ។

១.៥៥.២. ឬមន្ទីរ ត្រូវជូនដំណឹងអំពីការអនុញ្ញាត ឬការបដិសេធ ក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលសំណើ។

ប្រការ១៧._

ការផ្លាស់ប្តូរអាសយដ្ឋានអាជីវកម្ម នាមករណ៍ ភាគហ៊ុនិក សមាសភាពក្រុមប្រឹក្សាភិបាល កម្មវត្ថុ អាជីវកម្ម អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ការបង្កើនដើមទុន ឬការបន្ថយដើម ទុន ឬការបង្វែរដើមទុនអាជីវកម្ម ក្រុមហ៊ុន ឬសហគ្រាស ត្រូវផ្តល់ឯកសារដូចខាងក្រោម៖

ក. ការស្នើសុំផ្លាស់ប្តូរអាសយដ្ឋានអាជីវកម្មរបស់ក្រុមហ៊ុន ឬសហគ្រាស៖

- លិខិតស្នើសុំផ្លាស់ប្តូរដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- ត្រូវមានទីតាំងថ្មីប្រកបអាជីវកម្មច្បាស់លាស់
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និង/ឬភាគហ៊ុនិក
- សេចក្តីជូនដំណឹងជាសាធារណៈស្តីពីការផ្លាស់ប្តូរ
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ **១.៥៥.២.** ។

ខ. ការស្នើសុំផ្លាស់ប្តូរនាមករណ៍របស់ក្រុមហ៊ុន ឬសហគ្រាស៖

- លិខិតស្នើសុំផ្លាស់ប្តូរដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និង/ឬភាគហ៊ុនិក
- សេចក្តីជូនដំណឹងជាសាធារណៈស្តីពីការផ្លាស់ប្តូរ
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ **១.៥៥.២.** ។

គ. ការស្នើសុំផ្លាស់ប្តូរភាគហ៊ុនិក ឬសមាសភាពក្រុមប្រឹក្សាភិបាល៖

- លិខិតស្នើសុំផ្លាស់ប្តូរ ដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និង/ឬភាគហ៊ុនិក
- លិខិតថ្កោលទោសរបស់ភាគហ៊ុនិក ឬសមាសភាពក្រុមប្រឹក្សាភិបាលថ្មី
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ ១.៤៤.២. ។

ឃ. ការស្នើសុំផ្លាស់ប្តូរកម្មវត្ថុអាជីវកម្មរបស់ក្រុមហ៊ុន ឬសហគ្រាស៖

- លិខិតស្នើសុំផ្លាស់ប្តូរ ដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និង/ឬភាគហ៊ុនិក
- ប្រគល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើមមក ១.៤៤.២. ឬមន្ទីរ
- សេចក្តីជូនដំណឹងជាសាធារណៈស្តីពីការផ្លាស់ប្តូរ
- លិខិតធានាអះអាងរបស់ក្រុមហ៊ុន ឬសហគ្រាសពាក់ព័ន្ធការដោះស្រាយកាតព្វកិច្ចជាមួយអតិថិជន
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ ១.៤៤.២. ។

ង. ការស្នើសុំផ្លាស់ប្តូរអ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម៖

- លិខិតស្នើសុំផ្លាស់ប្តូរដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- ប្រគល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើមមក ១.៤៤.២. ឬមន្ទីរ
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និង/ឬភាគហ៊ុនិក
- ឯកសារបញ្ជាក់ពីកម្រិតវប្បធម៌ដូចមានកំណត់ក្នុងប្រការ៩ នៃប្រកាសនេះ
- លិខិតថ្កោលទោសរបស់អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មថ្មី
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ ១.៤៤.២. ។

ច. ការស្នើសុំបង្កើន ឬបន្ថយ ឬបង្វែរដើមទុនអាជីវកម្ម៖

- លិខិតស្នើសុំបង្កើន ឬបន្ថយ ឬបង្វែរដើមទុនអាជីវកម្មដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និង/ឬភាគហ៊ុនិក
- អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មថតចម្លង
- ឯកសារបញ្ជាក់ដើមទុនអាជីវកម្មដែលត្រូវបង្កើន
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ ១.៤៤.២. ។

ផ្នែកទី៤

សុពលភាពអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្ម

ប្រការ១៨._

អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មបញ្ជាំ និងប្រាតិភោគដោយអនុប្បទាន មានសុពលភាព រយៈពេល ១ (មួយ) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។

ប្រការ១៩._

ដើម្បីបន្តសុពលភាពអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ក្រុមហ៊ុន ឬសហគ្រាសត្រូវដាក់ពាក្យ ស្នើសុំមក **ន.អ.ប.** ឬមន្ទីរ ក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ មុនកាលបរិច្ឆេទផុតសុពលភាព ដោយភ្ជាប់ ឯកសារតម្រូវដូចខាងក្រោម៖

- លិខិតស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើម
- បណ្ណពន្ធប៉ាតង់ ឬឯកសារបញ្ជាក់ការបង់ពន្ធ
- ឯកសារផ្សេងទៀតតាមការកំណត់របស់ **ន.អ.ប.** ។

ការបន្តសុពលភាពអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវបង់កម្រៃអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត អាជីវកម្ម កម្រៃសេវារដ្ឋបាល និងភាគទានសម្រាប់មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យអចលនវត្ថុនិងវិស័យ បញ្ជាំដូចមានកំណត់ក្នុងប្រការ២៧ និងប្រការ៣០ នៃប្រកាសនេះ។

ប្រការ២០._

ការសម្រេចផ្តល់ ឬបដិសេធចំពោះការស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវអនុវត្តតាមនីតិវិធីដូចមានកំណត់ក្នុងប្រការ១១ នៃប្រកាសនេះ។

ផ្នែកទី៥

ការព្យួរ និងការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម

ប្រការ២១._

ន.អ.ប. ឬមន្ទីរ មានសិទ្ធិព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ក្នុងករណីសកម្មភាពអាជីវកម្ម ត្រូវបានផ្អាក និងមានសិទ្ធិដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ក្នុងករណីសកម្មភាពអាជីវកម្ម ត្រូវបានបញ្ឈប់ ឬក្នុងករណីក្រុមហ៊ុន ឬសហគ្រាសបានប្រព្រឹត្តអំពើល្មើសដូចមានកំណត់ក្នុងប្រការ២២ និងប្រការ២៣។

ក្រុមហ៊ុន ឬសហគ្រាស មានសិទ្ធិស្នើសុំផ្អាក ឬបញ្ឈប់សកម្មភាពអាជីវកម្មដោយបំពេញលក្ខខណ្ឌ ដូចបានកំណត់ក្នុងប្រការ២៤ និងប្រការ២៥ និងត្រូវប្រគល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើម មក **ន.វ.ប.** ឬមន្ទីរ។

ប្រការ២២._

ន.វ.ប. ឬមន្ទីរ មានសិទ្ធិព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មរបស់ក្រុមហ៊ុន ឬសហគ្រាស ក្នុងករណីណាមួយដូចខាងក្រោម៖

- មិនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យាបញ្ជី ឬប្រាតិភោគដោយអនុប្បទានឱ្យបានចប់សព្វគ្រប់ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍អតិថិជន
- ធ្វើសកម្មភាពអាជីវកម្មខុសពីលក្ខខណ្ឌអាជីវកម្មដែលបានកំណត់ក្នុងអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត អាជីវកម្ម
- ខកខានក្នុងការផ្តល់របាយការណ៍ប្រចាំខែ លើសពី ៣ (បី) ខែជាប់គ្នា
- ផ្តល់សាច់ប្រាក់លើសពីទុនអាជីវកម្មសរុបដែលបានប្រកាសជាមួយ **ន.វ.ប.** ឬមន្ទីរ លើសពីរយៈ ពេល ៣ (បី) ខែជាប់គ្នា
- បង្កើតសាខាដោយគ្មានគោលការណ៍ឯកភាពជាមុនពី **ន.វ.ប.** ឬមន្ទីរ
- កែប្រែលក្ខខណ្ឌអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មដោយគ្មានគោលការណ៍អនុញ្ញាតជាមុនពី **ន.វ.ប.** ឬមន្ទីរ
- ទទួលទ្រព្យណាមួយដែលច្បាប់ហាមឃាត់ មានជាអាទិ៍៖ ចលនវត្ថុ និងអចលនវត្ថុដែលជាទ្រព្យ សម្បត្តិរដ្ឋ អារុជជាតិផ្ទុះ និងវត្ថុបុរាណជាដើម
- មិនអនុវត្តតាមការណែនាំជាលាយលក្ខណ៍អក្សររបស់ **ន.វ.ប.** ឬមន្ទីរ។

ប្រការ២៣._

ន.វ.ប. ឬមន្ទីរ មានសិទ្ធិដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មរបស់ក្រុមហ៊ុន ឬសហគ្រាស ក្នុងករណីណាមួយដូចខាងក្រោម៖

- ក្លែងបន្លំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- ប្រើប្រាស់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មផុតសុពលភាពលើសពី ៦ (ប្រាំមួយ) ខែ
- ខកខានក្នុងការផ្តល់របាយការណ៍ប្រចាំខែ លើសពី ៦ (ប្រាំមួយ) ខែជាប់គ្នា
- បង្កើតសាខាលើសពី ២ (ពីរ) សាខាឡើងទៅដោយគ្មានគោលការណ៍ឯកភាពជាមុនពី **ន.វ.ប.** ឬមន្ទីរ
- អនុវត្តផ្ទុយពីកម្មវត្ថុអាជីវកម្ម ក្រោយពីទទួលបានការព្រមានជាលាយលក្ខណ៍អក្សរលើកទី២ (ពីរ)

- ប្រព្រឹត្តល្មើសក្នុងការធ្វើអាជីវកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ
- ចូលរួម ឬពាក់ព័ន្ធផ្ទាល់ទៅនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងបទល្មើសហិរញ្ញវត្ថុ
- មិនអនុវត្តតាមការណែនាំជាលាយលក្ខណ៍អក្សររបស់ ទ.អ.ប. ឬមន្ទីរ។

ប្រការ២៤._

ក្រុមហ៊ុន ឬសហគ្រាស ដែលមានបំណងផ្អាកសកម្មភាពអាជីវកម្ម ត្រូវដាក់សំណើជាលាយលក្ខណ៍អក្សរជាមុនមក ទ.អ.ប. ឬមន្ទីរ ដោយភ្ជាប់ឯកសារតម្រូវ ដូចខាងក្រោម៖

- លិខិតស្នើសុំផ្អាកសកម្មភាពអាជីវកម្មដោយបញ្ជាក់មូលហេតុឱ្យបានច្បាស់លាស់
- អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើម
- លិខិតធានា ឬកិច្ចសន្យាទទួលខុសត្រូវចំពោះបណ្តឹងទាមទារណាមួយពីសំណាក់ភាគីពាក់ព័ន្ធ
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ ទ.អ.ប. ។

ប្រការ២៥._

ក្រុមហ៊ុន ឬសហគ្រាស ដែលមានបំណងបញ្ឈប់សកម្មភាពអាជីវកម្ម ត្រូវដាក់សំណើជាលាយលក្ខណ៍អក្សរជាមុនមក ទ.អ.ប. ឬមន្ទីរ ដោយភ្ជាប់ឯកសារតម្រូវដូចខាងក្រោម៖

- លិខិតស្នើសុំបញ្ឈប់សកម្មភាពអាជីវកម្មដោយបញ្ជាក់មូលហេតុឱ្យបានច្បាស់លាស់
- អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើម
- លេខគណនីរបស់ក្រុមហ៊ុន ឬសហគ្រាសដែលបើកនៅធនាគារក្នុងស្រុកណាមួយ
- ឯកសារបញ្ជាក់ការបង់ពន្ធប៉ាតង់ ឬការបង់ពន្ធប្រចាំខែ
- លិខិតធានា ឬកិច្ចសន្យាទទួលខុសត្រូវចំពោះបណ្តឹងទាមទារណាមួយពីសំណាក់ភាគីពាក់ព័ន្ធ
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ ទ.អ.ប. ។

ប្រការ២៦._

ទ.អ.ប. ឬមន្ទីរ ត្រូវចេញលិខិតបញ្ជាក់ការយល់ព្រម ឬបដិសេធសំណើសុំផ្អាក ឬបញ្ឈប់សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ឬសហគ្រាស បន្ទាប់ពីការត្រួតពិនិត្យសំណុំឯកសារ និង/ឬការវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញមានសមត្ថកិច្ចរបស់ ទ.អ.ប. ឬមន្ទីរ នៅក្នុងរយៈពេល ២១ (ម្ភៃមួយ) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលសំណុំឯកសារពេញលេញនៃការស្នើសុំផ្អាក ឬបញ្ឈប់សកម្មភាពអាជីវកម្ម។

ក្រុមហ៊ុន ឬសហគ្រាស ដែលត្រូវបានព្យួរ ឬដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មបញ្ចាំ និង/ឬប្រាតិភោគដោយអនុប្បទាន ចាប់ពីកាលបរិច្ឆេទចេញលិខិតជាលាយលក្ខណ៍អក្សរដោយ ទ.អ.ប. ឬមន្ទីរ។

ក្រុមហ៊ុន ឬសហគ្រាស ដែលត្រូវបានព្យួរសកម្មភាពអាជីវកម្ម អាចចាប់ផ្តើមដំណើរការឡើងវិញ លុះត្រាតែក្រុមហ៊ុន ឬសហគ្រាសនោះ បានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិជាធរមាន និងដាក់ ពាក្យស្នើសុំប្រកបអាជីវកម្មឡើងវិញ ដោយមានលិខិតឯកភាពជាលាយលក្ខណ៍អក្សរពី **ន.រ.ប.** ឬមន្ទីរ។

ជំពូកទី៥

កម្រៃសេវា និងភាគទាន

ផ្នែកទី១

កម្រៃអាជ្ញាបណ្ណ កម្រៃលិខិតអនុញ្ញាតអាជីវកម្ម និងកម្រៃសេវារដ្ឋបាល

ប្រការ២៧._

ក្រុមហ៊ុន ឬសហគ្រាស ត្រូវបង់កម្រៃអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម និងកម្រៃសេវា រដ្ឋបាលដូចមានកំណត់ទៅតាមប្រភេទ និងចំនួនដូចខាងក្រោម៖

តម្លៃគិតជាដុល្លារ

ល.រ	ប្រភេទ	កម្រៃអាជ្ញាបណ្ណ	កម្រៃសេវារដ្ឋបាល	សរុបសាច់	
-អាជីវកម្មបញ្ចាំ					
១	លិខិតអនុញ្ញាតអាជីវកម្ម	ខ្នាតតូច	១.០០០.០០០	១០០.០០០	១ឆ្នាំ
		ខ្នាតមធ្យម	២.០០០.០០០	២០០.០០០	
		ខ្នាតធំ (កម្រិត១)	៣.០០០.០០០	៦០០.០០០	
		ខ្នាតធំ (កម្រិត២)	៤.០០០.០០០	១.០០០.០០០	
២	អាជ្ញាបណ្ណសាខា	ខ្នាតមធ្យម	១.០០០.០០០	១៥០.០០០	១ឆ្នាំ
		ខ្នាតធំ (កម្រិត១)	១.៥០០.០០០	៣០០.០០០	
		ខ្នាតធំ (កម្រិត២)	២.០០០.០០០	៦០០.០០០	
-អាជីវកម្មប្រាតិភោគដោយអនុប្បទាន					
	លិខិតអនុញ្ញាតអាជីវកម្ម	ខ្នាតតូច	៥០០.០០០	៨០.០០០	

១	អាជ្ញាបណ្ណ	ខ្នាតមធ្យម	១.០០០.០០០	១៦០.០០០	១ឆ្នាំ
		ខ្នាតធំ (កម្រិត១)	១.៥០០.០០០	៤០០.០០០	
		ខ្នាតធំ (កម្រិត២)	២.០០០.០០០	៥០០.០០០	
២	អាជ្ញាបណ្ណសាខា	ខ្នាតមធ្យម	៥០០.០០០	១០០.០០០	១ឆ្នាំ
		ខ្នាតធំ (កម្រិត១)	៧៥០.០០០	២០០.០០០	
		ខ្នាតធំ (កម្រិត២)	១.០០០.០០០	២៥០.០០០	

ប្រការ២៨._

ការផ្លាស់ប្តូរអាសយដ្ឋានអាជីវកម្ម នាមករណ៍ ភាគហ៊ុនិក សមាសភាពក្រុមប្រឹក្សាភិបាល កម្មវត្ថុ អាជីវកម្ម អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ការបង្កើនដើមទុន ឬការបន្ថយដើមទុន ឬការបង្វែរដើមទុនអាជីវកម្ម សម្រាប់ក្រុមហ៊ុន ឬសហគ្រាស ដូចមានកំណត់ក្នុងប្រការ១៦ ត្រូវបង់កម្រៃ សេវារដ្ឋបាលដូចខាងក្រោម៖

- អាជីវកម្មខ្នាតតូច ចំនួន ៤០០.០០០ (បួនរយពាន់) រៀល ក្នុង ១ (មួយ) ករណី
- អាជីវកម្មខ្នាតមធ្យម ចំនួន ៨០០.០០០ (ប្រាំបីរយពាន់) រៀល ក្នុង ១ (មួយ) ករណី
- អាជីវកម្មខ្នាតធំកម្រិត១ ចំនួន ១.៤០០.០០០ (មួយលានបួនរយពាន់) រៀល ក្នុង ១ (មួយ) ករណី
- អាជីវកម្មខ្នាតធំកម្រិត២ ចំនួន ១.៨០០.០០០ (មួយលានប្រាំបីរយពាន់) រៀល ក្នុង ១ (មួយ) ករណី។

ប្រការ២៩._

កម្រៃអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម និងកម្រៃសេវារដ្ឋបាល ដូចមានកំណត់ក្នុងប្រកាសនេះ ត្រូវបង់ចូលគណនីរបស់ **ន.អ.ប.** ។

ផ្នែកទី២

ភាគទានសម្រាប់មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យអចលនវត្ថុនិងវិស័យបញ្ចាំ

ប្រការ៣០._

ក្រុមហ៊ុន ឬសហគ្រាស ត្រូវបង់ភាគទានប្រចាំឆ្នាំសម្រាប់មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យអចលនវត្ថុនិងវិស័យបញ្ចាំ ដូចមានកំណត់ទៅតាមប្រភេទ និងខ្នាតអាជីវកម្មដូចខាងក្រោម៖

ល.រ	ប្រភេទ	ខ្នាត	តាគណន
-អាជីវកម្មបញ្ចាំ			
១	លិខិតអនុញ្ញាតអាជីវកម្ម	ខ្នាតតូច	១០០.០០០
២	អាជ្ញាបណ្ណ	ខ្នាតមធ្យម	៣០០.០០០
		ខ្នាតធំ (កម្រិត១)	៤០០.០០០
		ខ្នាតធំ (កម្រិត២)	៦០០.០០០
៣	អាជ្ញាបណ្ណសាខា	ខ្នាតមធ្យម	១៥០.០០០
		ខ្នាតធំ (កម្រិត១)	២០០.០០០
		ខ្នាតធំ (កម្រិត២)	៣០០.០០០
-អាជីវកម្មប្រាតិភោគដោយអនុប្បទាន			
១	លិខិតអនុញ្ញាតអាជីវកម្ម	ខ្នាតតូច	៨០.០០០
២	អាជ្ញាបណ្ណ	ខ្នាតមធ្យម	៣០០.០០០
		ខ្នាតធំ (កម្រិត១)	៤០០.០០០
		ខ្នាតធំ (កម្រិត២)	៦០០.០០០
៣	អាជ្ញាបណ្ណសាខា	ខ្នាតមធ្យម	២០០.០០០
		ខ្នាតធំ (កម្រិត១)	៣០០.០០០
		ខ្នាតធំ (កម្រិត២)	៤០០.០០០

កម្រៃភាគទានដូចមានកំណត់ក្នុងតារាងនៃប្រការនេះ ត្រូវបង់ចូលគណនីរបស់ **ន.អ.ប.** ។

ជំពូកទី៦

ទោសប្បញ្ញត្តិ

ប្រការ៣១._

ត្រូវបានចាត់ទុកជាអំពើល្មើសនឹងបទប្បញ្ញត្តិនៃប្រកាសនេះចំពោះសកម្មភាពជាអាទិ៍៖

- ការធ្វើអាជីវកម្មបញ្ចាំ និង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- ការក្លែងបន្លំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- ការប្រើប្រាស់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មផុតសុពលភាព
- ការផ្តល់សាច់ប្រាក់លើសពីទុនអាជីវកម្មសរុបដែលបានប្រកាសជាមួយ **ន.អ.ប.**
- ការបង្កើតសាខាដោយគ្មានការអនុញ្ញាតពី **ន.អ.ប.**

- ការអនុវត្តខុសពីកម្មវត្ថុនៃអាជីវកម្មដែលបានផ្តល់ជូន
- ការកែប្រែលក្ខខណ្ឌអាជីវកម្មណាមួយដោយគ្មានគោលការណ៍អនុញ្ញាតជាមុនពី គ.អ.ប. ឬមន្ទីរ
- ការមិនអនុវត្តតាមវិធានការ ឬការណែនាំជាលាយលក្ខណ៍អក្សររបស់ គ.អ.ប. ឬមន្ទីរ។

ប្រការ៣២._

ក្រុមហ៊ុន ឬសហគ្រាសទាំងឡាយណាដែលប្រព្រឹត្តល្មើសដូចមានកំណត់ក្នុងប្រការ៣១ នៃប្រកាសនេះ គ.អ.ប. ឬមន្ទីរ មានសិទ្ធិដាក់ទណ្ឌកម្មរដ្ឋបាលនូវវិធានការណាមួយដូចខាងក្រោម៖

- ជូនដំណឹង ឬព្រមានជាលាយលក្ខណ៍អក្សរ
- ហាមឃាត់ការធ្វើប្រតិបត្តិការ ឬវិធានការសកម្មភាពមួយចំនួន
- ព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មបណ្តោះអាសន្ន
- ដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬបញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរ
- បង្កកប្រាក់តម្កល់ធានាអាជីវកម្ម
- ផ្សព្វផ្សាយជាសាធារណៈនូវអំពើបំពាននឹងបទប្បញ្ញត្តិនៃប្រកាសនេះ
- ចាត់វិធានការផ្សេងៗទៀតទៅតាមច្បាប់ជាធរមាន។

ប្រការ៣៣._

ការធ្វើអាជីវកម្មបញ្ចាំ និង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានអាជ្ញាបណ្ណ ឬការប្រើប្រាស់អាជ្ញាបណ្ណផុតសុពលភាពលើសពី ៦ (ប្រាំមួយ) ខែឡើងទៅ ត្រូវទទួលរងការផាកពិន័យពី គ.អ.ប. ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

ការធ្វើអាជីវកម្មបញ្ចាំ និង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានលិខិតអនុញ្ញាតអាជីវកម្ម ឬការប្រើប្រាស់លិខិតអនុញ្ញាតអាជីវកម្មផុតសុពលភាពលើសពី ៦ (ប្រាំមួយ) ខែឡើងទៅ ត្រូវទទួលរងការផាកពិន័យពីមន្ទីរ ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង។

ប្រការ៣៤._

ការក្លែងបន្លំអាជ្ញាបណ្ណ ត្រូវទទួលរងការផាកពិន័យពី គ.អ.ប. ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

ការក្លែងបន្លំលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលរងការផាកពិន័យពីមន្ទីរពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

ការផាកពិន័យពី គ.អ.ប. ឬមន្ទីរ មិនធ្វើឱ្យអ្នកប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវខាងរដ្ឋប្បវេណី និង/ឬព្រហ្មទណ្ឌ ដូចមានកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។

ប្រការ៣៥._

ការប្រើប្រាស់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មផុតសុពលភាព ត្រូវទទួលរងការផាកពិន័យពី
១.៤៥.២. ឬមន្ទីរ ដូចខាងក្រោម៖

ប្រភេទ	ខ្នាតអាជីវកម្ម	ទឹកប្រាក់ផាកពិន័យ	រយៈពេល
អាជីវកម្មបញ្ជី និង/ឬអាជីវកម្មប្រតិភោគដោយអនុប្បទាន			
លិខិតអនុញ្ញាតអាជីវកម្ម	ខ្នាតតូច	១០.០០០រៀល/ថ្ងៃ	១ថ្ងៃ ដល់ ៣០ថ្ងៃ
អាជ្ញាបណ្ណ	ខ្នាតមធ្យម	២០.០០០រៀល/ថ្ងៃ	
	ខ្នាតធំ (កម្រិត១)	៥០.០០០រៀល/ថ្ងៃ	
	ខ្នាតធំ (កម្រិត២)	១០០.០០០រៀល/ថ្ងៃ	

ការប្រើប្រាស់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មផុតសុពលភាពលើសពី ៣០ (សាមសិប) ថ្ងៃ ដល់ ១៨០ (មួយរយប៉ែតសិប) ថ្ងៃ ចំនួនទឹកប្រាក់ផាកពិន័យ ត្រូវគុណទ្វេដង។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសដដែល អាចឈានដល់ការអនុវត្តទណ្ឌកម្មរដ្ឋបាលផ្សេងទៀត។

ប្រការ៣៦._

ការប្រកបអាជីវកម្មខុសពីអាសយដ្ឋាន និង/ឬនាមករណ៍ដែលបានបញ្ជាក់នៅលើអាជ្ញាបណ្ណ ត្រូវទទួលរងការផាកពិន័យពី **១.៤៥.២. ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល** និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

ការប្រកបអាជីវកម្មខុសពីអាសយដ្ឋាន និង/ឬនាមករណ៍ដែលបានបញ្ជាក់នៅលើលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលរងការផាកពិន័យពីមន្ទីរពី **៥០០.០០០ (ប្រាំរយពាន់) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល** និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង។

ប្រការ៣៧._

ការផ្តល់សាច់ប្រាក់លើសពីដើមទុនដែលបានប្រកាសជាមួយ **១.៤៥.២. ត្រូវទទួលរងការផាកពិន័យពី ១.៤៥.២. ពី ៣.០០០.០០០ (បីលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ក្នុង ០១ (មួយ) ខែ។**

ការផ្តល់សាច់ប្រាក់លើសពីដើមទុនដែលបានប្រកាសជាមួយមន្ទីរ ត្រូវទទួលរងការផាកពិន័យពីមន្ទីរពី **១.៥០០.០០០ (មួយលានប្រាំរយពាន់) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ក្នុង ០១ (មួយ) ខែ។**

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង និងឈានដល់ការព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។

ប្រការ៣៨._

ការបង្កើតសាខាដោយគ្មានអាជ្ញាបណ្ណ ត្រូវទទួលរងការផាកពិន័យពី ១.៥៥.៥ ពី ៣.០០០.០០០ (បីលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល ក្នុង ០១ (មួយ) សាខា និងត្រូវផ្អាកសកម្មភាពអាជីវកម្មសាខាជាបន្ទាន់។

ការបង្កើតសាខាដោយគ្មានលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលរងការផាកពិន័យពីមន្ទីរពី ១.៥០០.០០០ (មួយលានប្រាំរយពាន់) រៀល ទៅ ៣.០០០.០០០ (បីលាន) រៀល ក្នុង ០១ (មួយ) សាខា និងត្រូវផ្អាកសកម្មភាពអាជីវកម្មសាខាជាបន្ទាន់។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ១.៥៥.៥ ឬមន្ទីរមានសិទ្ធិព្យួរ ឬដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មក្រុមហ៊ុន ឬសហគ្រាសមេ។

ប្រការ៣៩._

ការអនុវត្តខុសពីកម្មវត្ថុអាជីវកម្មនៃអាជ្ញាបណ្ណ ត្រូវទទួលរងការផាកពិន័យពី ១.៥៥.៥ ពី ៤០០.០០០ (បួនរយពាន់) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ក្នុង ០១ (មួយ) ប្រតិបត្តិការ។

ការអនុវត្តខុសពីកម្មវត្ថុអាជីវកម្មនៃលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលរងការផាកពិន័យពីមន្ទីរពី ១០០.០០០ (មួយរយពាន់) រៀល ទៅ ២០០.០០០ (ពីររយពាន់) រៀល ក្នុង ០១ (មួយ) ប្រតិបត្តិការ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ១.៥៥.៥ ឬមន្ទីរមានសិទ្ធិព្យួរ ឬដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មនោះ។

ប្រការ៤០._

ចំនួនទឹកប្រាក់ផាកពិន័យ ដូចមានកំណត់ក្នុងប្រការ៣៣ ដល់ប្រការ៣៩ នៃប្រកាសនេះ ត្រូវបង់ចូលគណនីរបស់ ១.៥៥.៥ ។

ប្រការ៤១._

បន្ថែមលើទណ្ឌកម្ម ដូចមានកំណត់ក្នុងប្រកាសនេះ ក្រុមហ៊ុន ឬសហគ្រាសដែលប្រព្រឹត្ត ឬពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងបទល្មើសហិរញ្ញវត្ថុ ត្រូវផ្ដន្ទាទោសតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ជំពូកទី៧

អនុប្បញ្ញត្តិ

ប្រការ៤២._

អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និង/ឬប្រាតិភោគដោយអនុប្បទានដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬ ១.៥៥.៥ ឬមន្ទីរ ផ្តល់ជូនមុនពេលប្រកាសនេះត្រូវបានដាក់ឱ្យអនុវត្តនៅមានសុពលភាពបន្តរហូតដល់ផុតកាលកំណត់នៃអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។

បទប្បញ្ញត្តិពាក់ព័ន្ធនឹងយន្តការត្រួតពិនិត្យតាមដាន និងការដាក់របាយការណ៍ដូចមានកំណត់ក្នុង ប្រកាសលេខ ០៣០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មទទួល បញ្ចាំ និងទទួលប្រតិភោគដោយអនុប្បទាននៅមានសុពលភាពអនុវត្តរហូតដល់មានបទប្បញ្ញត្តិថ្មីមក ជំនួស។

ជំពូកទី៨
អវសានប្បញ្ញត្តិ

ប្រការ៤៣.-

ប្រកាសលេខ ០៣០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្ម ទទួលបញ្ចាំ និងទទួលប្រតិភោគដោយអនុប្បទាន និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃ **ន.អ.ប.** និងគ្រប់ប្រធានអង្គភាពពាក់ព័ន្ធក្រោម ឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង **អ.ស.ហ.** ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗ ខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ពុធ ១២ កាច ខែ ជីសា ឆ្នាំចោះ បញ្ចស័ក ព.ស.២៥៦៧
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ មករា ឆ្នាំ២០២៤

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

និងជាប្រធានក្រុមប្រឹក្សាភិបាលអវសានប្បញ្ញត្តិមិនមែនធនាគារ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងយុត្តិធម៌
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងពាណិជ្ជកម្ម
- ខុទ្ទកាល័យសម្តេចមហាបវរធិបតី **ហ៊ុន ម៉ាណែត**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
- ឯកឧត្តមអនុប្រធាន និងឯកឧត្តម លោកជំទាវជាសមាជិក
ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
“ដើម្បីជូនជ្រាប”
- ដូចប្រការ៤៤
“ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ